

Auto ID No.:
Source :
Issued by : ACL No. 13-80
Reg Cite : 44-350.1, 44-352.4

Use Form No. : NA 290
Original Date : 05-01-13 New
Revision Date : 09-23-13

MESSAGE:

លោកអ្នកបានទទួលជំនួយសាច់ប្រាក់ច្រើនពេក។ លោកអ្នកត្រូវបានបង់ឱ្យលើសសរុបចំនួន
\$ _____ ចាប់ពី (កាលបរិច្ឆេទ) ដល់ (កាលបរិច្ឆេទ)។ យើងខ្ញុំសូមបង្ហាញពីរបៀប
ដែលយើងខ្ញុំបានគណនាការបង់លើសនៅលើតារាងថវិកាដែលបានភ្ជាប់ជូន។

ការបង់លើសគឺជា ៖

- [] កំហុសរបស់ខោនធី
- [] កំហុសរបស់លោកអ្នក
- [] លោកអ្នកធ្វើឱ្យមានការបង់លើស ដោយសារលោកអ្នកខកខានរាយការណ៍អំពីអ្វីមួយ ឬបាន
រាយការណ៍អំពីអ្វីមួយខុសដោយចេតនា ដើម្បីព្យាយាមទទួលបានជំនួយបន្ថែម។
លោកអ្នកអាចត្រូវ ចោទប្រកាន់ពីបទព្រហ្មទណ្ឌ ឬលោកអ្នកអាចទទួលបានការជូនដំណឹងអំពី
ការពិន័យលើការរំលោភបំពានកម្មវិធីដោយចេតនា (Intentional Program Violation)
សម្រាប់ទង្វើបែបនេះ។

ខាងក្រោមនេះ គឺជាមូលហេតុ ដែលលោកអ្នកទទួលបានការបង់លើស ៖

- ខោនធីមិនអាចចាប់ផ្តើមប្រមូលចំនួនប្រាក់បង់លើសនេះ ដោយសារ៖
- [] វាស្ថិតនៅពាក់កណ្តាលរយៈពេល។
- [] យើងខ្ញុំកំពុងបន្ថយនូវប្រាក់ខ្ទប់ប្រាក់របស់លោកអ្នក ដើម្បីប្រមូលប្រាក់បង់លើសផ្សេងទៀត។

លោកអ្នកនឹងទទួលបានសេចក្តីជូនដំណឹងមួយច្បាប់ដាច់ដោយឡែកមុនពេលដែលយើងខ្ញុំចាប់ផ្តើម
ប្រមូលប្រាក់បង់លើសនេះ។

ទំព័របន្ទាប់បង្ហាញពីចំនួនជំនួយសាច់ប្រាក់ដែលលោកអ្នកគួរមានសម្រាប់ខែនីមួយៗ ដែលលោក
អ្នកត្រូវបានបង់លើស និងចំនួនសរុបដែលលោកអ្នកជំពាក់។

លោកអ្នកមិនចាំបាច់ប្រើប្រាស់អត្ថប្រយោជន៍សង្គម ឬ SSI ណាមួយដែលលោកអ្នកទទួលបានសម្រាប់
សងការបង់លើសនេះឡើយ។

**ប្រយ័ត្ន៖ បើសិនលោកអ្នកគិតថា ការបង់លើសនេះមិនត្រឹមត្រូវ ឬបើសិនលោកអ្នកគិតថា វាមិនមែនជា
កំហុសរបស់លោកអ្នក (មិនមានចេតនា) សូមស្នើសុំសវនាការ។** បើសិនលោកអ្នកនៅទទួលបានជំនួយ
ខោនធីអាចប្រមូលប្រាក់បង់លើស តាមរយៈការបន្ថយប្រាក់ខ្ទប់ប្រាក់របស់លោកអ្នក។ បើសិន
លោកអ្នកលែងទទួលបានជំនួយមុនពេលសងការបង់លើសនេះ ខោនធីអាចដកយកបរិមាណដែល
លោកអ្នកជំពាក់ ពីប្រាក់សំណងនៃពន្ធលើប្រាក់ចំណូលរដ្ឋរបស់លោកអ្នក ឬចាត់វិធានការតាមផ្លូវច្បាប់
ដើម្បីប្រមូលយក។

INSTRUCTIONS: Use to notify of an overpayment when grant adjustment may not yet begin. Specify the amount owed, the dates, and the reason for the overpayment. Attach the appropriate Continuation Page (NA 274 B, C, D, E or F) to show the overpayment computation.